

չայփ්‌ගේදව්‌සාර්

นำหน้าด้วยอักษร ย ร ล ว หรือนำหน้าด้วยอักษรอื่น ๆ อันไม่ใช้อักษรที่ห้ามไว้ ก็ได้

ໜຳນວຍ ປະເທດລາວ

ลาภิศ	ลา-พิด	เจ้าแห่งลาภ, ^{ผู้มีลักษณะ}	(๑๙)
ลิปติ	ลิบ-ติ	ของลูบ ^{ไป}	(๑๙)
วงศ์ธร	วงศ์-ทอน	ผู้ดำรงวงศ์ตระกูล	(๒๓)
วงศ์พัทธ์	วงศ์-พัด	ผู้นำพันวงศ์ตระกูล	(๔๑)
ราชัย	ราช-ไช	ผู้ชนะดีเยี่ยม	(๒๔)
ราชิต	ราช-ชิต	ผู้มีอัจฉริยะที่ดี	(๑๙)
ราชติ	ราช-เชต	ผู้มีความรุ่งเรืองประเสริฐ	(๒๓)
ราชติ	ราช-เชต	ผู้รุ่งเรืองดี	(๒๓)
ราชณ	ราช-นัน	ป้อม	(๑๕)
ราชันน	ราช-นัน	การพรรณา	(๒๔)
ราชดร	ราช-ดอน	ผู้ประเสริฐกว่าผู้อื่น	(๑๕)
ราชัย	ราช-ไห	ผู้มีความกรุณาอย่างดี	(๒๓)
ราชชน	ราช-ชน	ผู้มีทรัพย์อันประเสริฐ	(๑๙)
ราชัน	ราช-ทัน	ความเริญของกาม	(๒๓)
ราชพล	ราช-พน	ผู้มีกำลังดี	(๒๔)
ราชพันธุ	ราช-พัน	ผู้มีผ่าพันธุ์ดี	(๔๑)
ราชพา	ราช-พบ	ผู้มีสิ่งที่ดี	(๑๙)
ราชฤศ	ราช-พรีด	ผู้มีสิ่งที่ดีมาก	(๑๙)
ราชภาศ	ราช-พาด	แสงสว่างประเสริฐ	(๑๙)
ราชภัส	ราช-พาด	ผู้รุ่งเรืองดี	(๑๙)
ราชชนันห	ราช-ชน-นัน	ผู้ยินดีในความเจริญ	(๔๒)
ราชรชกร	ราช-ลະ-กอน	ทำให้มีฝน, เมฆ	(๒๓)
ราชราชน	ราช-วัด	ผู้เจริญอย่างดีงาม	(๔๗)
ราชญู	ราช-วัน-ญู	ผู้รุ่งประเสริฐ	(๒๔)
ราชณ	ราช-วัน	กาป่องกัน	(๑๙)
ราชท	ราช-วัด	ผู้ให้ลิงประเสริฐ	(๑๕)
ราชุล	ราช-รา-ยุ	ผู้มีอ่ายยืน	(๓๖)
ราชทัมมน	ราช-วิด-นัน	ผู้ยินดีในความสำเร็จที่ดี	(๔๑)
ราชน	ราช-วิน	ผู้มีสิ่งที่ดี	(๑๙)
ราชนทร	ราช-วิน-ทอน	ผู้เป็นใหญ่ที่ดี	(๒๔)
ราชตติ	ราช-ลະ-วัด	ผู้มีอำนาจ	(๔๒)
ราชรีว	ราช-ซะ-ระ-วี	ผู้แก่งดุจเพชร	(๔๒)
ราชธิกร	ราช-ทະ-กอน	ผู้สร้างความเจริญ	(๒๔)

ວາທີສ	ວາ-ທິດ	ຜູ້ຄົງແກ່ເຮືອນ	(ຈ)
ວາທີສ	ວາ-ທິດ	ຜູ້ຄົງແກ່ເຮືອນ	(ຈ)
ວິຫຼຸ	ວິດ-ຫຼຸ	ສາຍີ່ພໍາ	(ຈີ)
ວິຫຼຸ	ວິ-ຫຼຸນ	ຜູ້ຄົດລາດ	(ຈ)
ວິວິຫຍ່	ວິ-ຫະ-ວິດ	ຜູ້ຄົດລາດ, ຜູ້ຂູ້ມາກອຍ່າງ	(ແໜ)
ວິນິທຣ	ວິ-ນິດ	ຜູ້ໝັ້ນ	(ແໜ)
ວິກພ	ວິ-ພປ	ທັນພົບສມບັຕີ	(ຈ)
ວິກສ	ວິ-ພາດ	ຜູ້ຮູ່ງໂຮຈົນ	(ຈ)
ວິກ	ວິ-ພູ	ຜູ້ເປັນໃຫຍ່	(ຈ)
ວິມຸຕ	ວິ-ມຸດ	ທລຸດພັນແລ້ວ	(ຈ)
ວິຣິທີ່ພລ	ວິ-ຣິດ-ພລ	ຜູ້ມີກຳລັງຄວາມສຳເວົງທີ່ແກ່ຮ່າງກຳລຳ	(ແໜ)
ວິວິຄົນ	ວິ-ຮິດ	ຜູ້ງານອ່າງວິເຄີຍ	(ແໜ)
ວິວາກຣ	ວິ-ຮາ-ກອນ	ແທລ່ງກຳເນີດຄົນກຳລັ້າຫາຍູ	(ແໜ)
ວິວາທຣ	ວິ-ຮາ-ທອນ	ຜູ້ກຳລັ້າຫາຍູທີ່ມີຄວາມເຂື້ອເພື່ອ	(ແໜ)
ເວັບສ	ເວ-ທັດ	ພຣະອາທິຕິຍີ, ດວາມຮູ້	(ແໜ)
ເວໂຮຈົນ	ເວ-ໂຮດ	ດວາມຮູ່ງເຮືອງ	(ສ)
ໄວກພ	ໄວ-ພປ	ເຂົ້າໃຈແລ້ວ, ຖຣາບແລ້ວ	(ແໜ)
ຈິຈາກສ	ຈິ-ຮະ-ພາດ	ຜູ້ຮູ່ງເຮືອງຍາວານານ	(ແໜ)
ຈິຈັສັບຄູາ	ຈິ-ຮະ-ຊະ-ຢາ	ຜູ້ຮູ່ຕລອດກາລ	(ແໜ)
ຈິຈາຍ	ຈິ-ຮາ-ຢູ່	ຜູ້ມີຄ້າຢູ່ຢືນ	(ແໜ)
ເຄືລິມິພລ	ຂະ-ເທລິມ-ພນ	ຜູ້ເພີ່ມກຳລັ້ງ	(ສ)
ໜຸ່ນດມ	ໜະ-ນຸ່-ດມ	ຄນູ້ສູງສຸດ, ຜູ້ອຸດມີໃນໜໍ່ອຸດນ	(ຈ)
ໜະພລ	ໜະ-ຂະ-ພລ	ຜູ້ມີຫັນນະເປັນພັ້ນ	(ແໜ)
ໜະພັກ໌	ໜະ-ຍະ-ພັດ	ຜູ້ຫັນນະເລັມອ	(ສ)
ໜຸ່ຕົກສ	ໜະ-ຕີ-ພາດ	ຜູ້ຕ່ອງຄວາມຮູ່ງເຮືອງ	(ຈ)
ໜຸ່ຕົວຕ	ໜຸ່-ຕີ-ວັດ	ຜູ້ມີຄວາມຮູ່ງເຮືອງ	(ແໜ)
ໜົກໂຄນກາສ	ຢາ-ໂນ-ພາດ	ຜູ້ມີຄວາມຮູ່ງເຮືອງ	(ແໜ)
ດນພ	ດະ-ນບ	ຜູ້ລ່ອງສ່ວ່າງ, ຜູ້ຂ່າຍ	(ຈ)
ດນວັຕ	ດນ-ນະ-ວັດ	ຜູ້ມີການແຜ່ຂ່າຍຍ, ຜູ້ສືບສາຍໄມ່ຂ່າດຕອນ	(ຈ)
ດນທີ່	ດະ-ນັດ	ຜູ້ຜົກພັນກັບຄຸນຄວາມດີ	(ແໜ)
ດນຍັກຕາ	ດະ-ໄນ-ກຣິດ	ໄດ້ລູກ້າຍ	(ແໜ)
ດນໜຸ່ນຍ	ດະ-ນຸ່-ໄນ	ຜູ້ສົ່ງດາມ	(ແໜ)
ດນໜຸ່ວັກ	ດະ-ນຸ່-ວັດ	ຜູ້ມີວ່ານາຈຂອງຕະນເອງ	(ແໜ)

ດរត	ធម៌-វណ្ណ	ព័បពិម	(១៥)
ទាហេសពងគ់	ធម៌-វត្ថ-ឃង	ដូមីវីក់ទរកុលខ្លែងឡើង	(៤៧)
ទរនឹយ	ធម៌-វុ-ឯន	ដូមីបើនហេដុម	(២៣)
ទរុប្បារ	ធម៌-វុត-សេ-កុនុន	ដូមីចិត្តឱ្យខ្សោយ	(១៥)
ទលពវ	ធម៌-ឃុន	ដូបុណ្ណាលាលិកីទីកិល់ហោរី	(១៥)
ទិវិជ្ជ	ធម៌-វិទិ	ដូចាយលេង, ដូចុងវោលី	(១៥)
ទិតាតុដី	ធម៌-ិត-ធម៌-ឯន	ត្នារាកា	(២៥)
ពន្លែ	ធម៌-ឯតិ	ផលិត	(១៥)
ពន្លុវ	ធម៌-ឯុ-កុនុន	ដូមីគាមិតិឈរាជត្រា	(១៥)
ពបុណ្យ	ធម៌-បេ-ហុន	ដូមីគាមិមិរិបៀនករុប្បី	(១៥)
ពររាជិត	ធម៌-កក-វិទិ	ដូរូចទរកន, នកប្រាជុយ	(២៥)
ពរួយ	ធម៌-ទិរ	តាម	(១៥)
ពរិនិយ័ណ៍	ធម៌-ិន	ដូមីនិយ័ណ៍ទាតីទិន្នន័យ	(៤៧)
ពរិវិកី	ធម៌-ិវិ	ដូរូសាមគាន	(៤៧)
ពុងគុល	ធម៌-ឯុ-កុនុន	ដូកការឲ្យ	(២៥)
ពុនិក	ធម៌-ឯុន	ដូវង់វោ	(១៥)
ពុរាករ	ធម៌-ឯរ-កុនុន	ដូមីគាមរវាទិរិយា, ដូមីងកំង	(១៥)
ពុលិយករ	ធម៌-ឯុ-យិ-កុនុន	ដូស្រាវារិយ, ដូមីងកំង	(២៥)
ពុម្ពរ	ធម៌-ឯុ-យិ-កុនុន	ដូស្រាវារិយ, ដូមីងកំង	(២៥)
ពុម្ពរារ	ធម៌-ឯុ-យិ-ហុន	តាមធន, តាមធន	(២៥)
ឪពុរិកស	ឪពុរ-ិក	សវគ្គិន្ទនគាតិក់	(២៥)
ពុវិត	ធម៌-ិវិ	ដូស្រាវិរិយ, ដូមីងមេ	(១៥)
ពិរ	ធម៌-ិន	ដូមីងកង, ដូយ៉ែនីន	(៥)
ពិរុធភី	ធម៌-ិរិ-ឯុ-ឯុ	ដូមីគាមរូមិងកង	(៣៦)
ពិរុធមិន	ធម៌-ិរិ-ឯុ-មិន	ដូមីជីមិងកង	(១៥)
ពិរុធម៉ែន	ធម៌-ិរិ-ឯុ-ម៉ែន	ដូមីជីមិងកង	(២៥)
ពោកិកកំកី	ធម៌-កិ-ិក-កំកី	ដូចុងរើងគោយយកកំកី	(៣៦)
ពោនេន	ធម៌-និ-ឯន	ការរម្យមេ	(១៥)
ពហុមិរុវម	ធម៌-ឯុ-ឯុ-ឯុ	ដូរក្រាមគាមិ	(២៥)
ពមិកី	ធម៌-ិក-ិី	តាមអាជារិនី	(២៥)
ពមិតា	ធម៌-ិវិ-ិតា	ដូដីរោនលោ	(១៥)
ពយាករ	ធម៌-ិយា-កុនុន	ដូបើនបោកិកដោះគាមយើនទូ	(១៥)
ពយាប័ត	ធម៌-ិយា-វិត	ដូមីគាមអើនទូ	(២៥)

ទរងពរ	ចង-ពុន	ដូទំរងគាមពី, ដូមីពរ	(១៧)
ទរសន្តានហ៊ុន	ថត-សេ-ង់ង់	ដូហើនអោយាំប៉ានពិងខែ	(៤៩)
ទរពយតុទី	ចុប-ធរ-ធរ-តុទី	ដូមីសមប័ពិមុជ្ជុទ	(៤១)
ទក្រកម្លើ	ទត-សេ-វ៉ុដ	ពរោវាទិត្យ	(៤១)
ទងករ	ទង-កុន	កាំលើតែខៀវីអូ	(១៨)
ទក្រី	ទក	ដូុយ៉ាន, ដូជាលាត, ដូចាំណាមុ	(១៩)
ទក្រុករ	ទក-សេ-កុន	ដូចាំណាមុ	(១៩)
ទតតិ	ទត-ពិ	ដូមីខុងឲ្យ	(១៩)
ទតពេ	ទត-ពេ	ដូទីពេប្រាបាហានឲ្យ	(១៩)
ទក្រុននៅហេន	ទត-សេ-ង់ង់	ដូប៉ានឲ្យឱ្យឈារចុ	(៤១)
ទាត់រុ	ទាត-ទី	យកឲ្យ	(៦)
ទាត់ត	ទាត-ចំ	ដូម៉ែងគំ	(១៩)
ទិញឯុ	ទិន-ធរ-ឯុ	ទោងផោ, សវវគ្គ	(១៩)
ទិនករ	ទិន-ធរ-កុន	ពរោវាទិត្យ	(១៩)
ទិនកុត	ទិ-ធរ-កិតិ	ដូធាកាលារ៉ាន, ពរោវាទិត្យ	(១៩)
ទិនប័ពិ	ទិ-ធរ-ប័ពិ	ពរោវាទិត្យ	(២៣)
ទិនលេ	ទិន-ធរ-ធរុ	កាំល៉ាន, ីូវីការរាតិ	(២៤)
ទិក្រ	ទិ-ធរ-កុន	ដូត្រាំរាមគាមសវាំង	(១៩)
ទិប្រករ	ទិប-ធរ-កុន	ដូទាមគាមសវាំង	(១៩)
ទេពទាត	ទេប-ធរ-ទេត	ដូទីពេទាប្រាបាហាន	(១៩)
ទេពវាទិ	ទេប-ី-ទិ	ទេពដូរឲ្យឱ្យឈារទេន	(២៣)
ទេវកុត	ទេ-វ-កិតិ	ដូទីទេស្រាយឲ្យ	(១៩)
ទេហេណុតិ	ទេ-ហ-ធរិតិ	ការវាក្យាភារុទទេន	(២៤)
ទនករ	ទហ-ធរ-កុន	ដូទាមីទីវិទ្យិ, ដូម៉ែងមី	(១៩)
ទនកុត	ទហ-ធរ-កិតិ	ដូត្រាំទីវិទ្យិ	(១៩)
ទនក់គិ	ទហ-ង	ុងគំងទេរិយ	(២៤)
ទនលេ	ទហ-ធរ-ធរុ	ដូមីកាំល៉ានឲ្យឱ្យទេរិយ	(២៣)
ទនដំត	ទហ-ធរ-ធរុ	ដូចាំនិនិវិទិត្រុយទីវិទ្យិ	(២៤)
ទនការ	ទហ-ធរ-ធរុ	ដូទីកុំពោះទីវិទ្យិ	(១៩)
ទនវ៉ាន	ទន-ធរ-វ៉ាន	ដូមីទីវិទ្យិ	(២៤)
ទនវ៉ានទី	ទន-ធរ-វ៉ាន	ដូមីទីវិទ្យិ	(៣៦)
ទនក	ទន-ង់ង់	ដូងីទីវិទ្យិ	(១៩)
ទននេជ្រ	ទន-ធរ-ធរុ	ដូូយីកាលាប្រាបាហាន	(២៣)

ຮນໝັນກົງ	ທະ-ໄນ-ກົນ	ຜູ້ຍິນດີໃນທຣັພຍ	(ແຮ່)
ຮນາກຣ	ທະ-ນາ-ກອນ	ຜູ້ເປັນປ່ອເກີດແຫ່ງທຣັພຍ	(ເຮື)
ຮນາຄົມ	ທະ-ນາ-ຄົມ	ຜູ້ເປັນທີ່ມາເກີດທຣັພຍສ່ວນ	(ເໝຕ)
ຮນານພ	ທະ-ນາ-ນບ	ຜູ້ມີທຣັພຍໂໜ່ມ	(ເໝຕ)
ຮນາປັດ	ທະ-ນາ-ປັດ	ການໄດ້ສົມບັດ	(ເໝຕ)
ຮນິກ	ທະ-ນິກ	ຜູ້ມີທຣັພຍ	(ເຮື)
ຮນິສົງ	ທະ-ນິດ-ສອນ	ຜູ້ເປັນໃໝ່ໃນທຣັພຍ	(ເໝຊ)
ຮນກຣ	ທມ-ມະ-ກອນ	ແລ່ງຈັນທຣ	(ເຮື)
ຮນນ	ທະ-ມນ	ຜູ້ກຳຈັດມລທິນ, ຜູ້ລວາຢາມ	(ເຮື)
ຮຣມທານ	ທຳ-ມະ-ທານ	ຜູ້ທີ່ຮຣມເປັນທານ	(ເໝຊ)
ຮຣມນາດ	ທຳ-ມະ-ນາດ	ຜູ້ມີຮຣມະເປັນທີ່ພຶ່ງ	(ເໝຊ)
ຮຣມຮັຕ້ນ	ທຳ-ມະ-ຮັດ	ຜູ້ມີຮັຕ້ນະຄູຄວາມດີ	(ແຂ)
ຮຣວດ	ທັຄ	ຜູ້ກຳລັ້າທານ	(ເຈ)
ຮວລທ້າຍ	ທະ-ຮັນ-ທະ-ໄທ	ຜູ້ມີຈົບຮຸຖົ້ມ	(ຕວ)
ຮຣາທຣ	ທະ-ຮາ-ທອນ	ຜູ້ທຽງຄວາມເວື້ອເພື່ອ	(ເຮື)
ຮຣາທີປ	ທະ-ຮາ-ທີປ	ເຈົ້າແຜ່ນດິນ	(ເຈ)
ຮຣລິຕ	ທະ-ວະ-ລິດ	ຜູ້ສ່ວັງໄສວ	(ເໝຕ)
ຮຣາວັດ	ທາ-ມະ-ວັດ	ຜູ້ເຂັ້ມແຂງ	(ເໝຕ)
ຮຣາມນ	ທາ-ມັນ	ອານຸຈັກເຫັນເຈົ້າ	(ເຈ)
ຮຣາຍກຣ	ທາ-ຍຸ-ກອນ	ຜູ້ໃໝ່, ຜູ້ຈົກວ້າງ	(ເຈ)
ຮຣາຕຣີ	ທາ-ຮະ-ຕຣີ	ຜູ້ກໍາຈຸນ	(ເໝຕ)
ຮຣາຄມ	ທາ-ຮາ-ຄມ	ຄຸດຟັນ	(ເຈ)
ຮຣາຮາງກູນ	ທາ-ຮາງ-ກູນ	ຜູ້ທຽງໜ່ວຍເນື້ອໄວ້, ຜູ້ຮັກໜາເຫື້ອສາຍໄວ້(ເຈ)	
ຮີຕີ	ທີ-ຕີ	ຜູ້ມີຄວາມເພີຍຮ	(ເຮື)
ຮີທັຕ	ທີ-ທັດ	ຜູ້ທີ່ປ່ັນຄູາ	(ເຈ)
ຮີຮັພົກ	ທີ-ຮະ-ພົກ	ວົງຄົກທະກູລັກປຣະຄູ	(ແຮ່)
ຮີຮົວີວົງ	ທີ-ຮະ-ວົງ	ຜູ້ກຳລັ້ອຍ່າງນັກປຣະຄູ	(ແຮ່)
ຮີຮັຕັກົດ	ທີ-ຮະ-ສັກ	ຜູ້ມີອຳນາຈຂອງນັກປຣະຄູ	(ແຮ່)
ຮີຮະ	ທີ-ຮະ	ຜູ້ມີປ່ັນຄູາ	(ເຈ)
ຮີຮັຕົມ	ທີ-ຮັດ	ຜູ້ລາດທີ່ສຸດ	(ຕວ)
ນກີນທ	ນະ-ກີນ-ທ	ແມ່ນ້ຳ	(ເຈ)
ນກີບດີ	ນະ-ກີ-ບດ-ດີ	ເຈົ້າແກ່ງແມ່ນ້ຳ	(ເໝຕ)
ນນກີປົວ	ນນ-ປະ-ວິດ	ຜູ້ສ່ວັງຄວາມບັນເກີງ	(ຕວ)

ນພວິກຍໍ	ນປ-ພະ-ວິດ	ຜູ້ມີຄວາມຮູ້ໃໝ່ເສມອ	(ແ)
ນກຄຣີຕ	ນປ-ພະ-ສະ-ວິດ	ຜູ້ຮົ່ງທ້າ	(ໜແ)
ນກລືຖື	ນປ-ພະ-ສີດ	ທາງຊ້າງເຝຶກ	(ຕວ)
ນກທ່ຽວ	ນະ-ພັດ	ຜູ້ຈົບງົດໆວ່າຍຄວາມຮູ້	(ຕຊື່)
ນກລັດລ	ນະ-ພັດ-ສະ-ດນ	ພື້ນທົ່ວໂພ້	(ໜແ)
ນກລັດຍ	ນະ-ພັດ-ໄສ	ຜູ້ຍຸ້ງໃໝ່ທົ່ວໂພ້	(ຕວ)
ນກາດລ	ນະ-ພາ-ດນ	ພື້ນທ້າ	(ຕຊື່)
ນມລົວນ	ນະ-ມັດ-ສະ-ວິນ	ຜູ້ເປັນທີ່ຫາເຄາພ	(ຕວ)
ນຮກທ່ຽວ	ນອ-ຮະ-ພັດ	ຄນິ້ງດີ່າມ, ຜູ້ດີ່າມໃນໜູ້ໜູ້ນ	(ຕ)
ນຮວງ	ນອ-ຮະ-ວອນ	ຄນູ້ປະເລີກ	(ຕ)
ນຮຸຕມາ	ນະ-ຮຸດ-ຕະ-ນາ	ຜູ້ຍອດເຢືຍມໃນໜູ້ຄຸນ	(ຕ)
ນຄປານາທ	ນະ-ຮື-ປະ-ນາດ	ພຣະວາຈາ	(ຕຊື່)
ນຄວັຕ	ນະ-ຮື-ວັດ	ຜູ້ເຂົ້າແຮງມາກ	(ຕ)
ນວລສັຍ	ນະ-ວັດ-ໄສ	ພື້ນທີ່ໄດ້ຜລຄົງແຮກ	(ແ)
ນວິນ	ນະ-ວິນ	ຜູ້ໃໝ່, ຜູ້ສົດຈິ່ນ	(ໜຕ)
ນທົ່ງ	ນັດ	ຜູ້ໜັນກລືຍາ, ຜູ້ຝັກພັນໃຈ	(ໜຕ)
ນັນທາພົງຄ	ນັນ-ທະ-ພງ	ຜູ້ເປັນທີ່ເພລີດເພລີນຂອງວົງຄົ່ງຕະກູລ (ແ)	
ນັນທາກພ	ນັນ-ທະ-ພບ	ຜູ້ເປັນທີ່ຍືນດີຂອງຈາວໂລກ	(ໜແ)
ນັນທົມນັດ	ນັນ-ມະ-ນັດ	ຜູ້ມີຈາເພລີດເພລີນ	(ແຊື່)
ນາຄຮຽມ	ນາ-ຕະ-ທໍາ	ຜູ້ມີຮຽມເປັນທີ່ພິ່ງ	(ໜແ)
ນິກົມ	ນິກ	ຜູ້ເປັນທີ່ປ່ຽນດາ	(ໜແ)
ນິຕິຫວາ	ນິ-ຕີ-ຫອນ	ຜູ້ທຽງຮະເປີຍບ, ນັກກູ້ຫມາຍ	(ໜແ)
ນິກຣານຍ	ນິ-ທັດ-ສະ-ໄນ	ຜູ້ອືບາຍຄວາມໝາຍຫັດແຈ້ງ	(ແ)
ນິຫານ	ນິ-ຫານ	ຜູ້ເກີບໄວ, ຜູ້ຕັ້ງມັນ	(ຕ)
ນິຮິນາດ	ນິ-ທີ-ນາດ	ຜູ້ມີຂຸ່າງກຮັບພົຍເປັນທີ່ພິ່ງ	(ໜແ)
ນິຮິປ	ນິ-ທີປ	ຜູ້ກັກຂາໆມ່ວຮັບພົຍ	(ຕ)
ນິຮິສ	ນິ-ທີດ	ເຈົ້າຂອງໝຸກກຮັບພົຍ	(ໜແ)
ນິຫຼວ	ນິ-ຫຼຸນ	ກໍາໄລມືອ	(ຕ)
ນິຮາພ	ນິ-ຮະ-ພາບ	ຜູ້ມີເລື່ອມຄອຍ	(ໜຕ)
ນິຮມລ	ນິ-ຮະ-ມນ	ຜູ້ປຣຸທົ່ງ, ຜູ້ມີມືມລິທິນ	(ໜແ)
ນິຮມ້າທ	ນິ-ຮະ-ມັນ	ຜູ້ມີງ່ວ່າມ	(ໜຕ)
ນິຮົມກ່ຽ	ນິ-ຮະ-ໂມກ	ຜູ້ຫລຸດພັນ	(ຕວ)
ນິຮຸປ້ກ່ງ	ນິ-ຮຸ-ປັດ	ຜູ້ປລອດກັບ	(ຕວ)

និវាត	និ-វាត	ធ្វែសងប	(១៧)
នី-ពិ-ឃុក	នី-ពិ-ឃុក	ធ្វែលាតដីនៅឬណាយ, ធ្វែប្រកបដោយរារបើយប (៤១)	
នី-លូត	នី-លូត	ប្រកបដោយតីនៅក្រាម	(២៣)
គោកទីនាម	គោក-ទី-នាម	ធ្វែមីយេគោកទីបើនឹងខ្សោយ	(៤២)
គុករ	គុក-រោក	ធ្វែហាំលីងទីដី	(១៩)
គុកផល	គុក-រោក-ផល	ធ្វែមីការល៉ងគោរម	(២៣)
ស្រុវា	ស្រុវា-រោក-ទុន	ធ្វែទរងសិងវិគោម្ពី	(១៧)
ស្រុចុញ្ញ	ស្រុវា-រោក-កុង	ធ្វែទូទៅយោងវិគោម្ពី	(២៣)
ស្រុវាក់ស	ស្រុវា-រោក-ក់ស	ធ្វែមីគោរមីរោក	(២៣)
ស្រុវិរុញ្ញ	ស្រុវា-រោក-វិទុ	អកប្រាបុរិយុទ្ធឌីយុទ្ធឌី	(៣៦)
ស្រុវិចិ	ស្រុវា-រោក-តិចិ	ធ្វែកើតិនៅស្រុវា, កែកប៉ាវ	(៤៤)
ស្និតិ	ស្និតិ	ធ្វែមីគោរមីហើនអ៊ូសងប	(៥០)
ស្និវេជ	ស្និ-រោក-វេជ	ធ្វែមីក្បាល់ការទីទី	(៤៤)
ស្នុវាទ	ស្នុវាទ-នាថ	អមូទីទីក្នុងក្រោម	(១៧)
ឧបុត្ថិយ	ឧប-ុបុ-វិទុ	ធ្វែមីគោរមីវីទីដែង, ធ្វែមីរោក	(៤៧)
ឧចិចាតិ	ឧប-ិចិ-ចាតិ	ធ្វែកើតមាតិ	(២៣)
ឧនុធមួយ	ឧប-ុនុ-ធមួយ	ធ្វែមីមីទិទិតិឱន, ធ្វែប្រិសុទិធមួយ	(៤១)
ឧនុវាទ	ឧប-ុនុ-វាទ	ធ្វែមីមីទិទិតិឱន	(២៣)
ឧនុធមួយ	ឧប-ុនុ-ធមួយ	ធ្វែប៊ូនអីនៅ, ធ្វែប៊ូនទីសំឡេង	(៤៤)
ឧនុទរ	ឧប-ុនុ-ទុរ	ធ្វែយុទីយីម	(១៧)
ឧនុធតិក	ឧប-ុនុ-ធតិក	ទិកានុយិ, ធតិកិតិឱយិ	(៤៤)
ឧវិជ្ជុ	ឧប-ិវិ-វិទុ	ធ្វែវិជ្ជុ, ឯុងការ, ធ្វែលាត	(៣៦)
ឧវរណាទុនុំ	ឧប-ិវិ-ធមួយ	ធ្វែប្រិប្បន្នឯកាភុនុំវិវេ	(៤៨)
ឧិទិន្ទិក	ឧប-ិទិ-កែវ	ធ្វែត្រាំងគោរមសំរែច	(៤៤)